

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី 20 ខែឧសភា ឆ្នាំ 2021

ទំនាក់ទំនង ៖ លោក ជេន ហ្គ្រូប៉ាតឺ (Jane Grobaty) មន្ត្រីព័ត៌មានសហគមន៍ 562.570.3233,
Jane.Grobaty@longbeach.gov.

សម្រាប់ការផ្សព្វផ្សាយភ្លាមៗ

**នាយកដ្ឋានឧទ្យាន ការកំសាន្ត និងសមុទ្រ ឡងប៊ិច
ឧបត្ថម្ភកម្មវិធីសេវាអាហារ រដូវក្តៅ ដោយឥតគិតថ្លៃ
សម្រាប់កុមារ ចាប់ពីថ្ងៃទី 21 ខែមិថុនា ដល់ថ្ងៃទី 27 ខែ
កក្កដា**

ឡងប៊ិច, CA - សម្រាប់ឆ្នាំទី 42 ជាបន្តបន្ទាប់, នាយកដ្ឋានឧទ្យាន ការកំសាន្ត និងសមុទ្រ នៃសាលាក្រុង ឡងប៊ិច (PRM) នឹងផ្តល់ កម្មវិធីសេវាអាហារ រដូវក្តៅ ជូននាយកដ្ឋានកសិកម្ម សហរដ្ឋអាមេរិក (USDA) ដើម្បីផ្តល់អាហារមានជីវជាតិ ដោយឥតគិតថ្លៃ ដល់កុមារ និងយុវជន នៅឡងប៊ិច ពេញមួយរដូវក្តៅ ។

ចៅហ្វាយក្រុង រ៉ូប៊ឺត ហ្គារសៀ (Mayor Robert Garcia) បានថ្លែងថា «កម្មវិធីដ៏សំខាន់នេះ ផ្តល់អាហារមានជីវជាតិ ដល់ក្មេងៗ នៅឡងប៊ិច ចំនួនប្រាំថ្ងៃ ក្នុងមួយសប្តាហ៍ ក្នុងអំឡុងខែ នៅរដូវក្តៅ ។» «ការធ្វើឱ្យយុវជនទាំងអស់អាចទទួលបានអាហារ នៅពេលសាលារៀនមិនបើកដំណើរការ គឺមានសារៈសំខាន់ណាស់ ក្នុងការធានាឱ្យសហគមន៍មានសុខភាពល្អបានទាំងអស់គ្នា ។»

ចាប់ពីថ្ងៃទី 21 ខែមិថុនា ដល់ថ្ងៃទី 27 ខែសីហា, PRM នឹងផ្តល់អាហារ ដោយឥតគិតថ្លៃ ដល់កុមារ និងយុវជន ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ដោយមានពេលវេលាផ្សេងៗ គ្នា នៅតាមទីកន្លែងនីមួយៗ ពីម៉ោង 11 ព្រឹក ដល់ម៉ោង 1 រសៀល (លើកលែងថ្ងៃទី 5 ខែកក្កដា) ។ អាហារនឹងមានផ្តល់ជូន កុមារ និងយុវជន មានអាយុ ពី មួយឆ្នាំដល់ 18 ឆ្នាំ ដែលមកចូលរួមទាំងអស់ ។ គ្មានការផ្តល់ជូនអាហារទារកនោះទេ ។

PRM នឹងផ្តល់សេវា «មកយក ហើយចេញទៅ (Grab n Go)» ដែលស្រដៀងគ្នា ទៅនឹងសេវា ដែលមានផ្តល់ដោយ មណ្ឌលសិក្សាសាមគ្គី ឡងប៊ិច ក្នុងអំឡុងពេលសិក្សា ដែលអ្នកចូលរួមទទួលបានអាហារ សម្រាប់ទទួលទាន នៅនឹងកន្លែង ឬ យកចេញទៅក្រៅ ។ របបអាហារនឹងមាន ជម្រើសអាហាររូបត្ថម្ភប្រកបដោយគុណភាពល្អ ហើយរួមមាន គ្រឿងក្រដាក់ ដូចជា ទឹកដោះគោ ទឹកផ្លែឈើ ផ្លែឈើ និងបន្លែ ។

កម្មវិធីសេវាអាហារ រដូវក្តៅ បានចាប់ផ្តើមដំណើរការ នៅឡងប៊ិច កាលពីឆ្នាំ 1979 ហើយបានផ្តល់អាហារដល់កុមារ និងក្មេងៗដទៃ ដែលមានអាយុ ពី 1 ដល់ 18 ឆ្នាំ ក្នុងចំនួនជាង ពីរលាននាក់ ទៅហើយ ។ កម្មវិធីនេះត្រូវបានបង្កើតឡើង ដើម្បីធានាថា ក្នុងអំឡុងរដូវកាល នារដូវក្តៅ កុមារអាចទទួលបានអាហារមានគុណភាពល្អ ដូចពេលពួកគេទទួលបាន ក្នុងអំឡុងពេលនៅសិក្សាដែរ ។

ក្នុងឆ្នាំនេះ កម្មវិធីនឹងប្រតិបត្តិការ នៅទីតាំង ច្រើនជាង 30 នៅទូទាំងឡងប៊ិច ។ សូមចូលទៅ [គេហទំព័រ PRM](#) ដើម្បីមើល បញ្ជីទីតាំងពេញលេញ ដែលមានផ្តល់អាហារ ឬ សូមទូរសព្ទទៅ ការិយាល័យ អាហារ រដ្ឋក្រៅ តាមរយៈលេខ 562.570.3226 ដើម្បីទទួលបានព័ត៌មានលម្អិត ។

កម្មវិធីសេវាអាហារ រដ្ឋក្រៅ សម្រាប់កុមារនេះ ទទួលបានមូលនិធិ តាមរយៈនាយកដ្ឋានកសិកម្ម សហរដ្ឋ អាមេរិក និងគ្រប់គ្រង ដោយនាយកដ្ឋានអប់រំ កាលីហ្វ័រញ៉ា ។

អំពីសាលាក្រុងឡងប៊ិច

មានប្រជាជនប្រមាណ 470,000 នាក់ សាលាក្រុងឡងប៊ិច ដែលបានទទួលបានពានរង្វាន់ និងច្នៃប្រឌិត ថ្មីជាច្រើន បានផ្តល់ជូននូវភាពសំបូរបែបនៃពិភពលោកនៃទីក្រុងធំមួយ ខណៈពេលដែលរក្សាបាននូវ លក្ខណៈភាពជាបុគ្គល និងមានចម្រុះដោយភូមិសាស្ត្រផ្សេងៗគ្នាផ្តុំគ្នានៅតាមបណ្តោយឆ្នេរសមុទ្រ California។ ក្នុងនាមជាទីក្រុងដែលផ្តល់សេវាកម្មពេញលេញ, ទីក្រុងឡងប៊ិច ជាទីតាំងនៃសារមន្ទីរ និង មហោស្រពជាច្រើន ដូចជា Queen Mary, Aquarium of the Pacific, និងមានកន្លែងជាច្រើនទៀត មណ្ឌលសាលារៀនដែលត្រូវបានគេរាយការណ៍ខ្ពស់, អាកាសយានដ្ឋានឡងប៊ិច និងកំពង់ផែឡងប៊ិច។ មន្ទីរ សាលាក្រុង បានឈ្នះពានរង្វាន់ជាច្រើន ផ្សេងទៀតដូចជាសុខភាព សួនឧទ្យាន កំពង់ផែកំសាន្ត និងសេវា កម្មអភិវឌ្ឍន៍ និងផ្សេងៗទៀត។ ទីក្រុង ក៏មានសាកលវិទ្យាល័យ និងមហាវិទ្យាល័យដែលត្រូវបានគេរាយ ការណ៍ខ្ពស់, មានកន្លែងកសិដ្ឋានចិញ្ចឹមសត្វជាប្រវត្តិសាស្ត្រពីរកន្លែង, មន្ទីរពេទ្យប្រាំ កន្លែង, ទីវាលហ្វឹក ហាត់រាយកូនហ្គោលប្រាំ កន្លែង, សួនច្បារ 171, ឆ្នេរសមុទ្ររាប់សិបម៉ាយល៍, កំពង់ផែសម្រាប់លំហែកំសាន្ត ជាច្រើនកន្លែង, គន្លងផ្លូវជិះកង់ និងកម្មវិធីចែកចាយកង់។

សម្រាប់ព័ត៌មានបន្ថែមទៀត អំពីទីក្រុងឡងប៊ិច សូមចូលទៅ <http://longbeach.gov/> ។ សូមតាមយើង ខ្ញុំ នៅលើបណ្តាញសង្គមដើម្បីទទួលបានព័ត៌មានចុងក្រោយបំផុតនានា ៖ [Facebook](#), [Twitter](#), [Instagram](#) និង [YouTube](#) ។

អំពីឧទ្យានឡងប៊ិច ការកំសាន្ត និងកំពង់ផែកំសាន្ត

នាយកដ្ឋាន ឧទ្យាន ការកំសាន្ត និងសមុទ្រ ឡងប៊ិច (PRM) ត្រូវបានគេទទួលស្គាល់សម្រាប់ឧត្តមភាព ក្នុងការអនុវត្តការគ្រប់គ្រងនិងកម្មវិធីដោយទទួលបានពានរង្វាន់មេដាយមាសនៃឧទ្យានជាតិ និង កំសាន្ត ចំនួនបួនដង។ PRM ផ្តល់នូវកម្មវិធីកម្សាន្តនិងសេវាកម្មដល់ពលរដ្ឋ និងភ្ញៀវទេសចរដែលធ្វើ អោយប្រសើរឡើងនូវគុណភាពជីវិតនៅឡងប៊ិច។ PRM ថែរក្សាឧទ្យានចំនួន 171 កន្លែងដែលមាន មជ្ឈមណ្ឌលសហគមន៍ចំនួន 26 កន្លែង, 320 វ៉ែនទីឆ្លាទូលាយ និងឆ្នេរសមុទ្រ 6,1 ម៉ាយល៍ អនុវត្ត ផែនការបើកលំហនៃទីក្រុងផ្តល់នូវការកម្សាន្តដើម្បីបំពេញតម្រូវការសហគមន៍ផ្សេងៗគ្នា ថែរក្សាកំពង់ផែ កំសាន្តសាធារណៈ និងផ្តល់នូវសុវត្ថិភាព និងការប្រព្រឹត្តចំពោះសត្វដល់សាធារណៈ។

សម្រាប់ព័ត៌មានបន្ថែមទៀត អំពីនាយកដ្ឋានឧទ្យាន ការកំសាន្ត និងសមុទ្រ ឡងប៊ិច សូមចូលទៅកាន់ <http://www.longbeach.gov/park> ។ សូមតាមយើងខ្ញុំ នៅលើបណ្តាញសង្គម ដើម្បីទទួលបានព័ត៌មាន ចុងក្រោយបំផុត នៅ [Facebook](#), [Twitter](#), [Instagram](#) និង [YouTube](#) ។

#